

**ស្ថានភាពបច្ចុប្បន្ន និង គោលការណ៍ចាត់ចែង**

- ជាការគិតគូរដល់ជនបរទេសដែលការចូលប្រទេសជប៉ុនរបស់គេត្រូវបានពន្យារដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុនបានចាត់វិធានការពិសេសដើម្បីបន្តសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ (ចាប់ពីពេលនេះតទៅហៅថា “លិខិតបញ្ជាក់”) ចាំបាច់សម្រាប់នីតិវិធីអន្តោប្រវេសន៍។
- យោងតាមស្ថានភាពបច្ចុប្បន្ន យើងបានសម្រេច **ចាត់វិធានការពន្យារសុពលភាពបន្ថែមលើលិខិតបញ្ជាក់** ដូចខាងក្រោម (មើល “ការចាត់ចែងថ្មី” ខាងក្រោម) ហើយសម្រាប់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលត្រូវបានធ្វើឡើងក្រោយថ្ងៃទី 1 សីហា 2022 គឺមានសុពលភាព “3 ខែ” ដោយគិតពីថ្ងៃដែលបានធ្វើឡើង។
- \* **លិខិតបញ្ជាក់គឺសម្រាប់បញ្ជាក់ភាពសមស្របទៅនឹងលក្ខខណ្ឌអនុញ្ញាតឱ្យចូលប្រទេសជប៉ុននៅខណៈពេលចេញលិខិតឱ្យ ហើយនៅពេលដែលលក្ខណៈសម្រាប់បញ្ជាក់នៃសុពលភាពតាមពាក្យសុំ មានសុពលភាពនៅពេលចេញលិខិតបញ្ជាក់ និងស្ថានភាពនៅពេលចូលប្រទេសជប៉ុនអាចមានភាពខុសគ្នាខ្លាំង ហេតុនេះហើយនឹងគ្មានការពន្យារសុពលភាពនៃលិខិតបញ្ជាក់ក្រោយការចាត់ចែងថ្មីខាងក្រោមទៀតទេ។ ប៉ុន្តែចំពោះពាក្យសុំលិខិតបញ្ជាក់ដែលត្រូវបានដាក់មុនថ្ងៃទី 31 ខែមករា ឆ្នាំ2023 ដែលគ្មានខ្លឹមសារប្រែប្រួលចាប់តាំងពីពេលដាក់ពាក្យលើកមុន នោះគោលការណ៍ លិខិតបញ្ជាក់ថ្មីបន្ទាន់មួយនឹងត្រូវបានចេញឱ្យ ក្រោយអ្នកស្នើសុំបានដាក់ជូននូវ ①លិខិតបញ្ជាក់ដែលត្រូវបានចេញលើកមុន(ឯកសារដើម ឬថតចម្លង) និង ②លិខិតបញ្ជាក់មូលហេតុដែលធ្វើឡើងដោយស្ថាប័នទទួល ។ល។ ព័ត៌មានលម្អិត សូមមើលកន្លែងនេះ។**

ការចាត់ចែងរហូតដល់បច្ចុប្បន្ន	ការចាត់ចែងថ្មី
(1) លក្ខណៈសម្បត្តិស្នាក់នៅដែលជាមុខសញ្ញា លក្ខណៈសម្បត្តិស្នាក់នៅទាំងអស់ដែលជាមុខសញ្ញានៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ	(1) លក្ខណៈសម្បត្តិស្នាក់នៅដែលជាមុខសញ្ញា លក្ខណៈសម្បត្តិស្នាក់នៅទាំងអស់ដែលជាមុខសញ្ញានៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ
(2) តំបន់ដែលជាមុខសញ្ញា គ្រប់ប្រទេសនិងតំបន់ទាំងអស់	(2) តំបន់ដែលជាមុខសញ្ញា គ្រប់ប្រទេសនិងតំបន់ទាំងអស់
(3) លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលជាមុខសញ្ញា លិខិតដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 1 មករា 2020 តទៅ	(3) លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលជាមុខសញ្ញា លិខិតដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 1 មករា 2020 តទៅ
(4) កម្រងពេលដែលចាត់ទុកថា មានសុពលភាព • លិខិតបញ្ជាក់ដែលត្រូវបានធ្វើឡើងពីថ្ងៃទី 1 មករា 2020 ដល់ ថ្ងៃទី 31 មករា 2022 → <u>ដល់ថ្ងៃទី 31 កក្កដា 2022</u> • លិខិតបញ្ជាក់ដែលត្រូវបានធ្វើឡើងពីថ្ងៃទី 1 កុម្ភៈ 2022 ដល់ ថ្ងៃទី 31 កក្កដា 2022 → <u>មានសុពលភាព “6ខែ” គិតពីថ្ងៃដែលបានធ្វើ</u>	(4) កម្រងពេលដែលចាត់ទុកថា មានសុពលភាព • លិខិតបញ្ជាក់ដែលត្រូវបានធ្វើឡើងពីថ្ងៃទី 1 មករា 2020 ដល់ ថ្ងៃទី 30 មេសា 2022 → <u>ដល់ថ្ងៃទី 31 តុលា 2022</u> • លិខិតបញ្ជាក់ដែលត្រូវបានធ្វើឡើងពីថ្ងៃទី 1 ឧសភា 2022 ដល់ ថ្ងៃទី 31 កក្កដា 2022 → <u>មានសុពលភាព “6ខែ” គិតពីថ្ងៃដែលបានធ្វើ</u>
(5) លក្ខខណ្ឌចាត់ទុកថាមានសុពលភាព ករណីដែលពេលដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូកប្រុងស៊ុលជប៉ុននៅក្រៅប្រទេស នៅក្នុងលិខិតដែលបានដាក់នោះមានបញ្ជាក់ថា ស្ថាប័នទទួល ជាអាទិ៍ “នៅតែអាចបន្តទទួលជនបរទេសបានតាមខ្លឹមសារនៃសកម្មភាពដែលមានចែងនៅពេលដាក់ពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ”។ <u>ទម្រង់យោង&lt;សម្រាប់លក្ខណៈសម្បត្តិស្នាក់ក្នុងភាពង1 នៃឧបសម្ព័ន្ធ (ខ:វិទ្យាសាស្ត្រ-ចំណេះដឹងអំពីមនុស្សសាស្ត្រ-ការងារអន្តរជាតិ/និស្សិត ។ល។)&gt;</u> <u>ទម្រង់យោង&lt;សម្រាប់លក្ខណៈសម្បត្តិស្នាក់ក្នុងភាពង2 នៃឧបសម្ព័ន្ធ (ខ:សហព័ទ្ធបុគ្គលរបស់ជនជាតិជប៉ុន អ្នកស្នាក់នៅជាប់លាប់ ។ល។)&gt;</u> *សូមដាក់ជូននូវឯកសារខាងលើម្តងទៀត ក្នុងករណីដែលរយៈពេល 3ខែបានកន្លងផុតទៅ រាប់ចាប់ពីពេលដាក់ពាក្យសុំទិដ្ឋាការ។	(5) លក្ខខណ្ឌចាត់ទុកថាមានសុពលភាព ករណីដែលពេលដាក់ពាក្យខាងក្រោមនេះ ដើម្បីសុំទិដ្ឋាការនៅស្ថានទូកប្រុងស៊ុលជប៉ុននៅក្រៅប្រទេស នៅក្នុងលិខិតដែលបានដាក់នោះមានបញ្ជាក់ថា ស្ថាប័នទទួល ជាអាទិ៍ “នៅតែអាចបន្តទទួលជនបរទេសបានតាមខ្លឹមសារនៃសកម្មភាពដែលមានចែងនៅពេលដាក់ពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ”។ <u>ទម្រង់ឧបសម្ព័ន្ធ&lt;សម្រាប់លក្ខណៈសម្បត្តិស្នាក់ក្នុងភាពង1 នៃឧបសម្ព័ន្ធ (ខ:វិទ្យាសាស្ត្រ-ចំណេះដឹងអំពីមនុស្សសាស្ត្រ-ការងារអន្តរជាតិ/និស្សិត ។ល។)&gt;</u> <u>ទម្រង់ឧបសម្ព័ន្ធ&lt;សម្រាប់លក្ខណៈសម្បត្តិស្នាក់ក្នុងភាពង2 នៃឧបសម្ព័ន្ធ (ខ: សហព័ទ្ធបុគ្គលរបស់ជនជាតិជប៉ុន អ្នកស្នាក់នៅជាប់លាប់ ។ល។)&gt;</u> *សូមដាក់ជូននូវឯកសារខាងលើម្តងទៀត ក្នុងករណីដែលរយៈពេល 3ខែបានកន្លងផុតទៅ រាប់ចាប់ពីពេលដាក់ពាក្យសុំទិដ្ឋាការ។